

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ និង ៦ខែ ដែលបានបញ្ចប់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
និង
របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

មាតិកា

	ទំព័រ
១. សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
២. របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ – ៥
៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៦ – ៨
៤. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល	៩ – ១០
៥. របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	១១ – ១២
៦. របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	១៣ – ១៥
៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១៦ – ៤៧

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល


ជាមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ.” ឬ “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលផលស្តីពីផ្សេងៗសង្ខេប ចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ របាយការណ៍ស្តីពីបម្រែបម្រួល មូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ព្រមទាំងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ថាត្រូវបានរៀបចំ ឡើងលើរាល់ទិដ្ឋភាពជាសារវន្ត ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល៖



អ៊ុន សាកាណ

អគ្គនាយក



ជេង ម៉ូលីដេន

អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុទ្ធាន

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ព្រហស្បតិ៍ ១កើត ខែ ប្រាសាទ
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ៧

ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ឆ្នាំ២០២៦



KPMG Cambodia Ltd
 GIA Tower, Sopheak Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

**របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ
 របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល
 ជូនចំពោះភាគហ៊ុនិករបស់
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ.” ឬ “ក្រុមហ៊ុន”) ដែលបានបង្ហាញនៅទំព័រទី៦ ដល់ទី៨៧ (ដែលតទៅហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) ដែលមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
- របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និង
- កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។



វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ នៃកម្ពុជាសម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្ត ដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានការទទួលខុសត្រូវលើកិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្ត នូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់ បញ្ហាជាសារវន្តទាំងឡាយដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះយើងខ្ញុំមិនបញ្ចេញ មតិសវនកម្មនោះទេ។

មូលដ្ឋាននៃសេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ

ក្រុមហ៊ុនមិនបានធ្វើការវាយតម្លៃ ឬកំណត់ផលប៉ះពាល់ផ្នែកគណនេយ្យដែលកើតឡើងពី គម្រោងអត្ថប្រយោជន៍ សម្រាប់បុគ្គលិកបន្ទាប់ពីបញ្ចប់ការងារ ដែលត្រូវបានផ្តល់ជូនដល់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក ដែលរួមមាន ប្រាក់បំណាច់អត្ថប្រយោជន៍ចូលនិវត្តន៍ ដែលសមមូលនឹងទឹកប្រាក់ចំនួន៦ខែនៃប្រាក់បៀវត្សរ៍ចុងក្រោយ នៅពេល ចូលនិវត្តន៍ និងការទូទាត់ជាបន្តបន្ទាប់ទៅកាន់បុគ្គលិកដែលមានសិទ្ធិទទួលបានចំនួន ១០៩ នាក់ រហូតដល់អាយុចុងក្រោយ របស់ពួកគាត់។ ជាលទ្ធផល ក្រុមហ៊ុនមិនបានទទួលស្គាល់បំណុល ចំណាយ ឬធ្វើការបង្ហាញព័ត៌មានពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ទាក់ទិននឹងគម្រោងអត្ថប្រយោជន៍ទាំងនេះឡើយ។ បន្ថែមពីនេះ ពុំមាននូវ តារាងលម្អិតសម្រាប់ទ្រព្យកំពុងសាងសង់ ដែលជាផ្នែកមួយនៃទ្រព្យរោងចក្រ និងបរិក្ខារ ត្រូវបានរក្សាទុកឡើយ ក្រៅតែ ពីកំណត់ត្រាប្រតិបត្តិការក្នុងសៀវភៅធំៗ។ ទ្រព្យ រោងចក្រ និងបរិក្ខារមួយចំនួន ទាក់ទិននឹងគម្រោងរោងចក្រផលិត ទឹកស្អាតបាក់ខែងដំបាំង១ និងដំបាំង២ ត្រូវបានបញ្ចប់ការសាងសង់ និងរួចរាល់សម្រាប់ដាក់ឱ្យប្រើប្រាស់ ប៉ុន្តែនៅ ស្ថិតក្នុងថ្នាក់ទ្រព្យកំពុងសាងសង់ ហើយនៅពុំទាន់បានផ្ទេរទៅថ្នាក់ទ្រព្យសកម្មសមស្របនានា ឬធ្វើរំលស់នៅឡើយ។ ក្រុមហ៊ុនក៏បានទទួលសិទ្ធិកម្មសិទ្ធិលើដីមួយកន្លែងនៅក្នុងតំបន់បឹងតាមោក។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ នេះ ដីនោះមិនទាន់ត្រូវបានវាស់វែងតាមតម្លៃសមស្របនៅឡើយ។

ផលប៉ះពាល់ហិរញ្ញវត្ថុពីបញ្ហាដូចបានរៀបរាប់ខាងលើ នៅមិនទាន់អាចកំណត់បាននៅឡើយ។ ដោយសារតែអវត្តមាន នៃព័ត៌មានដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចកំណត់បាននូវផលប៉ះពាល់ទាំងនោះ វាពុំអាចអនុវត្តទៅបានសម្រាប់ យើងខ្ញុំ ក្នុងការទទួលបាននូវភស្តុតាងត្រួតពិនិត្យ តាមរយៈការអនុវត្តនូវនីតិវិធីត្រួតពិនិត្យបន្ថែម ឬតាមមធ្យោបាយជំនួស ផ្សេងៗណាឡើយ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនអាចកំណត់បានថាតើចាំបាច់គួរមាននិយ័តកម្មដែរ ឬទេ ចំពោះ គណនីបំណុលលើអត្ថប្រយោជន៍បុគ្គលិក ចំណាយអត្ថប្រយោជន៍បុគ្គលិក ទ្រព្យ រោងចក្រ និងបរិក្ខារ ចំណាយរំលស់ ពន្ធពាក់ព័ន្ធ ដើមទុន ប្រាក់ចំណេញរក្សាទុក រួមទាំងការបង្ហាញព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍សង្ខេប ចន្លោះពេល។



សេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ

លើកលែងតែផលប៉ះពាល់ដែលអាចកើតមានឡើងពីបញ្ហា ដូចដែលបានរៀបរាប់នៅក្នុងកថាខណ្ឌស្តីពី មូលដ្ឋាននៃ សេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមាន បញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឱ្យយើងខ្ញុំជឿថា របាយការណ៍សង្ខេបចន្លោះពេល មិនត្រូវបានរៀបចំជាសារវន្ត ស្របតាមស្តង់ដារអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះឡើយ។

ការទាញចំណាប់អារម្មណ៍-ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលចង្អុលបង្ហាញថាព័ត៌មានប្រៀបធៀបដែលបានបង្ហាញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ឡើងវិញ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ មិនត្រូវបានកែប្រែបន្ថែមទៀតដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប

ដោយមិនរាប់បញ្ចូលការធ្វើនិយ័តកម្មដូចដែលបានពណ៌នាក្នុងកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបាន បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ (ដែលមិនត្រូវបានបង្ហាញក្នុងរបាយការណ៍សង្ខេបចន្លោះពេលនេះ) ត្រូវបានត្រួតពិនិត្យ និងធ្វើ សវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញសេចក្តីសន្និដ្ឋាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថារបាយការណ៍ ហិរញ្ញវត្ថុសង្ខេបចន្លោះពេលក្រុមហ៊ុនមិនមានបញ្ហា និងបញ្ហាព្រមព្រៀងសវនកម្ម នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ និងនៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រៀងគ្នាថារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។

ជាផ្នែកមួយនៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ យើងខ្ញុំបានត្រួតពិនិត្យលើការធ្វើនិយ័តកម្ម ដូចដែលបានពណ៌នាក្នុង កំណត់សម្គាល់ ២០ ដែលត្រូវបានយកមកអនុវត្តដើម្បីរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ យើងខ្ញុំមិនត្រូវបានតែងតាំងឱ្យធ្វើការត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយចំពោះរបាយការណ៍ ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឬចំពោះរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ (ដែលមិនត្រូវបានបង្ហាញក្នុងរបាយការណ៍សង្ខេបចន្លោះពេលនេះ) នោះឡើយ ក្រៅតែពីនិយ័តកម្ម ដូចដែលបាន ពណ៌នានៅក្នុងកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។



ហេតុដូចនេះហើយ យើងខ្ញុំមិនបញ្ចេញសេចក្តីសន្និដ្ឋាន ឬទម្រង់នៃការអះអាងណាមួយ លើរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូលនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលទាញ ចំណាប់អារម្មណ៍ខ្ញុំដែលបណ្តាលឱ្យយើងខ្ញុំជឿថា និយ័តកម្មនានាដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ២០ មាន ភាពមិនសមស្រប ឬអនុវត្តមិនបានត្រឹមត្រូវនោះឡើយ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា**

ឃឹម ឡុងឌី

Engagement Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យ រោងចក្រ និងបរិក្ខារ	៤	៣.២៧៧.៤៦៨.៥៦១	៣.១៦២.៩៨៦.៣៩៣	២.៩៣៩.៦៦៤.៤២៦
ទ្រព្យសកម្មអរូបី		៩.៤២១.៧៧៨	៨.២៨៧.៣៣៦	៩.០៨០.៥០៧
		<u>៣.២៨៦.៨៩០.៣៣៩</u>	<u>៣.១៧១.២៧៣.៧២៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ		១២៥.០២៩.៩៨៩	១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ		២០.៥៤៦.៣៨៨	១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១០	៣៦.៩៧៧.៧៧២	៣៣.៦៣៦.៦៨៨	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យនិយោជិត		៣.៣៦០.០៩៧	៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៤៨.៤៩៥.០៣៥	៦៦.៦៦១.៨២៧	៩៤.៩៦១.៣៦០
ពន្ធប្រចាំឆ្នាំជាទ្រព្យសកម្ម		៤.៧៨០.៧៩០	-	៣.៧៩៧.៨៤៦
សាច់ប្រាក់ និងសមតុល្យនៅធនាគារ		៤៣.៦២០.៥៦៥	២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
		<u>២៨២.៨១០.៦៣៦</u>	<u>២៧២.៨៦០.៦០៣</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៥៦៩.៧០០.៩៧៥</u>	<u>៣.៤៤៤.១៣៤.៣៣២</u>	<u>៣.២៧៩.១៦៥.២៨១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
មូលធន និងបំណុល				
មូលធន				
ដើមទុន		៦៣៦.៦០១.៩៨៤	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៨០៦.០២៦.៤០៤	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ប្រាក់ចំណេញរក្សាទុក		៤៤.៨២២.៨០១	៩៨.៧៤១.៤១៧	៣៨.៦២២.០៧៦
មូលធនសរុប		<u>១.៤៨៧.៤៥១.១៨៩</u>	<u>១.៤៧៥.០៩០.៨១៦</u>	<u>១.៣៧២.៦១៧.៣៤០</u>
បំណុល				
បំណុលរយៈពេលវែង				
ប្រាក់កម្ចី	៧	៤១៣.៨៦១.១២៩	៤២២.៧៥៤.២២៥	៤៤៣.៧២៧.០៩៩
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ	៨	៧១.៥៨២.៣៣៦	៧២.៧៣៨.២៤០	៧២.៦២៥.៩៦១
ពន្ធពន្យារសុទ្ធជាបំណុល		១១១.១៧៨.៩៣១	១០៦.៨៦០.៤៨៥	៩៧.៦០២.១៣៤
គណនីត្រូវទូទាត់ផ្សេងៗ	៩	១០០.៤១៦.៦៥៦	១១១.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
		<u>៦៩៧.០៣៩.០៥២</u>	<u>៧១៣.៩៤១.៨៩៩</u>	<u>៧០២.៩០៥.៧៦០</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
បំណុលរយៈពេលខ្លី				
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	៩	១៩៣.៥១៥.១២៤	៨៨.៤០៩.៣៦៩	២១២.៤៤៣.៥៤៦
ប្រាក់កម្ចី	៧	១.១៩០.៨៨១.៦១៦	១.១៥៨.៤៥៥.៧៥៨	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១០	៨១៣.៩៩៤	៥.៧៩១.០៩៣	៤.៣០៦.៣៥២
បំណុលពន្ធលើប្រាក់ចំណេញ		-	២.៤៤៥.៣៩៧	-
		<u>១.៣៨៨.២១០.៧៣៤</u>	<u>១.២៥៥.១០១.៦១៧</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>២.០៨២.២៤៩.៧៨៦</u>	<u>១.៩៦៩.០៤៣.៥១៦</u>	<u>១.៩០៦.៥៤៧.៩៤១</u>
មូលធននិងបំណុលសរុប		<u>៣.៥៦៩.៧០០.៩៧៥</u>	<u>៣.៤៤៤.១៣៤.៣៣២</u>	<u>៣.២៧៩.១៦៥.២៨១</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសេដ្ឋកិច្ចផ្សេងៗសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	កំណត់ សម្គាល់	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ចំណូល					
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	១១	១៧៤.២៥២.០០៣	១៥៧.៦១៨.៧៧៨	៩០.៨៤៤.៣៨៨	៨១.៦៥៦.២៦១
កម្រៃពីការសាងសង់		៥.៣២៣.៥៣៣	២.៥០៣.៩៨៧	១.៣៦៦.៩៦៦	(៥៨៩.៤១៤)
ចំណូលផ្សេងៗ		១២.៩៤៥.៥៦០	៨.៤២៧.០៦៤	៤.០៥០.៦៦១	៤.៨៦០.១១១
		<u>១៩២.៥២១.០៩៦</u>	<u>១៦៨.៥៤៩.៨២៩</u>	<u>៩៦.២៦២.០១៥</u>	<u>៨៥.៩២៦.៩៥៨</u>
ចំណាយ					
រំលស់		(៣៣.៨៣៦.៩៩៨)	(៣០.៣៣១.៨៨៨)	(១៧.៣៨៨.៧៧៤)	(១៥.២២១.០០០)
ចំណាយថ្លៃភ្លើង		(២២.២៨៤.៧៣៤)	(២១.០៤៣.៩០៣)	(១១.២៨២.២៤៥)	(៩.៧៤៦.៤៨០)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(៤២.៦៥៧.៧៥៧)	(៤០.៨២៧.៩៣២)	(២២.៤៣៣.៦២៨)	(២១.៣៨២.៤៤៥)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៧.៩០១.៥៨៩)	(៧.៤៩៥.២៨៧)	(៣.៣០៨.៨៩៦)	(៣.៥៧១.៥៥២)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទឹកទៅតាមគេហដ្ឋាន		(៤.៨៧១.៤០៧)	(២.៦២៩.៩១៨)	(៣.០៨២.៥៦៩)	(១.១៩៥.៦៩៧)
ចំណាយជួសជុល និងថែទាំ		(៥.៨៤៩.២៣០)	(៥.៥៧៤.៩៥៣)	(២.៩៥១.៣៩៧)	(២.៥០៩.៥៥៦)
ចំណាយសេវាសាងសង់		(៥.៣៦២.៩២០)	(១៩៩.៤២៧)	(២.៣៤៥.៣០៨)	២.២៩៦.៧៩៩
ចំណាយប្រតិបត្តិការផ្សេងៗ		(៦.២៥១.៦៩៥)	(៤.៧៦៣.៦៧៣)	(៤.៣០០.៥៩៣)	(៣.០១៤.៩៨៧)
		<u>(១២៩.០១៦.៣៣០)</u>	<u>(១១២.៨៦៦.៩៨១)</u>	<u>(៦៧.០៩៣.៤១០)</u>	<u>(៥៤.៣៨៤.៩៤៨)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥	
		ពាន់រៀល	ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ពាន់រៀល	ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ប្រាក់ចំណេញប្រតិបត្តិការ		៦៣.៥០៤.៧៦៦	៥៥.៦៨២.៨៤៨	២៩.១៦៨.៦០៥	៣១.៥៨២.០១០
ចំណូលហិរញ្ញប្បទាន	១២	១.២២០.៨១៤	៥.២១០.៥៤៨	៥៧៧.៥៣៧	១.១៣៦.២១១
ចំណាយហិរញ្ញប្បទាន	១២	(១៣.៥២៥.៩២០)	(៩.០២៤.៤៣០)	(១៣.៤៦៦.២៦៥)	(៨.៣១១.១០៤)
ចំណាយហិរញ្ញប្បទានសុទ្ធ		(១២.៣០៥.១០៦)	(៣.៨១៣.៨៨២)	(១២.៨៨៨.៧២៨)	(៧.១៧៤.៨៩៣)
ប្រាក់ចំណេញមុនដកពន្ធ		៥១.១៩៩.៦៦០	៥១.៨៦៨.៩៦៦	១៦.២៧៩.៨៧៧	២៤.៤០៧.១១៧
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(១០.១៣៨.១៤៣)	(១០.៦៧២.៩២០)	(៣.១១៣.៨០៧)	(៥.៩០៦.៥០១)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៤១.០៦១.៥១៧	៤១.១៩៦.០៤៦	១៣.១៦៦.០៧០	១៨.៥០០.៦១៦
លទ្ធផលលម្អិតផ្សេងៗ ក្រោយដកពន្ធ		-	-	-	-
ប្រាក់ចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		៤១.០៦១.៥១៧	៤១.១៩៦.០៤៦	១៣.១៦៦.០៧០	១៨.៥០០.៦១៦
ប្រាក់ចំណេញក្នុងមួយហ៊ុនជាប្រាក់រៀលសម្រាប់ភាគហ៊ុននិករបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖					
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល	១៤	៤៧២,១២	៤៧៣,៦៦	១៥១,៣៨	២១២,៧២
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនដែលថយចុះ	១៤	៤៧២,១២	៤៧៣,៦៦	១៥១,៣៨	២១២,៧២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	៩៨.៧៤១.៤១៧	១.៤៧៥.០៩០.៨១៦
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន				
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	៤១.០៦១.៥១៧	៤១.០៦១.៥១៧
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-
	-	-	៤១.០៦១.៥១៧	៤១.០៦១.៥១៧
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន				
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	៦៦.២៧៨.៩៨៩	(៦៦.២៧៨.៩៨៩)	-
លទ្ធផលលម្អិតផ្សេងៗ	-	-	(២៨.៧០១.១៤៤)	(២៨.៧០១.១៤៤)
	-	៦៦.២៧៨.៩៨៩	(៩៤.៩៨០.១៣៣)	(២៨.៧០១.១៤៤)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	៦៣៦.៦០១.៩៨៤	៨០៦.០២៦.៤០៤	៤៤.៨២២.៨០១	១.៤៨៧.៤៥១.១៨៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣៨.៦២២.០៧៦	១.៣៧២.៦១៧.៣៤០
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន				
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ (បានរាយការណ៍ឡើងវិញ)	-	-	៤១.១៩៦.០៤៦	៤១.១៩៦.០៤៦
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-
	-	-	៤១.១៩៦.០៤៦	៤១.១៩៦.០៤៦
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន				
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	២៦.៥១១.២៥៨	(២៦.៥១១.២៥៨)	-
លទ្ធផលលម្អិតផ្សេងៗ	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
	-	២៦.៥១១.២៥៨	(៣១.០៧៧.៣៤៩)	(៤.៥៦៦.០៩១)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	៦២០.៧៥៩.១០៧	៧៣៩.៧៤៧.៤១៥	៤៨.៧៤០.៧២៧	១.៤០៩.២៤៧.២៤៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់	
	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ប្រាក់ចំណេញមុនពន្ធដកពន្ធ		៥១.១៩៩.៦៦០	៥១.៨៦៨.៩៦៦
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី		៦៧៨.០១១	៥៩៥.៨៧២
រំលស់ជំនួយពន្យារពេលពីរដ្ឋាភិបាល			
និងជំនួយពន្យារពេលផ្សេងៗ	៨	(១.២៤២.៥៣១)	(១.០០៤.៩៥៤)
រំលស់លើទ្រព្យ រោងចក្រ និងបរិក្ខារ	៤	៣៣.១៥៨.៩៨៧	២៩.៧៣៦.០១៦
ចំណូលការប្រាក់	១២	(១.២២០.៨១៤)	(២.២៤៣.៨១២)
ចំណាយការប្រាក់	១២	៨.៩៧៤.៣១៨	៩.០២៤.៤៣០
សំវិធានធនលើសន្និធិដែលត្រូវ			
បន្ថយតម្លៃ		២.១៩៦.៥២៧	-
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ			
បរទេសដែលមិនទាន់កើតឡើង			
ជាក់ស្តែង		៤.៤៨៧.៩៤៧	(៥.០៧២.៩៧៨)
ទ្រព្យ រោងចក្រ និងបរិក្ខារ			
ដែលបានលុបចេញ	៤	-	៣៥០.៨៧៥
ចំណូលប្រតិបត្តិការមុន			
បម្រែបម្រួលដើមទុនបង្វិល		៩៨.២៣២.១០៥	៨៣.២៥៤.៤១៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់		
	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)			
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>			
សន្និធិ		(៣៥.០១៩.១១៨)	២១.១០៦.២៣៩
គណនីអតិថិជន និង			
គណនីត្រូវទទួលផ្សេងៗ		(២.៦០៤.៨១៨)	(៤.៦៨៥.៩១៥)
គណនីអ្នកផ្គត់ផ្គង់ និង			
គណនីត្រូវទូទាត់ផ្សេងៗ		១.៥៨១.០៨០	៤.២៨៥.២០៨
កិច្ចសន្យាទ្រព្យសកម្ម		(៣.៣៤១.០៨៤)	៣.៨៣០.៧២១
កិច្ចសន្យាបំណុល		(៤.៩៧៧.០៩៩)	៣.០៦៣.២៥២
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		៥៤.៨៧១.០៦៦	១១០.៨៥៣.៩២០
ពន្ធលើប្រាក់ចំណេញបានបង់		(១៣.០៤៥.៨៨៦)	(៦.៥៤២.១១១)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៤១.៨២៥.១៨០	១០៤.៣១១.៨០៩
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យ រោងចក្រ និងបរិក្ខារ	៤	(៧.៦៧២.៣១៨)	(៧៥.៩៩៨.៨៧៧)
ការទិញទ្រព្យសកម្មអរូបី		(៣៣៩.៧៦៣)	(៣៩៧.២១៩)
ការប្រាក់បានទទួល		១៥៨.៣៧៩	២.២៤៣.៨១២
សាច់ប្រាក់ទទួលបានពីការទូទាត់			
ឥណទានផ្តល់ឱ្យនិយោជិត		៦៥.៦១៩	៣០៧.៥៩៤
ការដាក់ប្រាក់វិនិយោគរយៈពេលខ្លី		(៩.០៣៥.២១១)	(៥០៩.៧២២)
ប្រាក់ទទួលបានពីការវិនិយោគរយៈពេលខ្លី			
ដែលដល់កាលសារ		២៨.៤៣៦.៩១៧	-
សាច់ប្រាក់សុទ្ធបានពី/(ប្រើប្រាស់)		១១.៦១៣.៦២៣	(៧៤.៣៥៤.៤១២)
ក្នុងសកម្មភាពវិនិយោគ			

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		៤.១៣៤.៤៥៤	-
ការប្រាក់បានបង់		(១០.៦៣០.១៣៣)	(៩.១៤៥.១០២)
ការទូទាត់ប្រាក់ដើមនៃប្រាក់កម្ចី		(២៧.៥៨៤.២៣៣)	(២១.៥១៣.៣២២)
សាច់ប្រាក់បានមកពីជំនួយពន្យារពីរដ្ឋាភិបាល		៨៦.៦២៧	៣៤៧.២៨៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ សកម្មភាពហិរញ្ញប្បទាន		(៣៣.៩៩៣.២៨៥)	(៣០.៣១១.១៤០)
ការកើនឡើង(ថយចុះ)សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល			
		១៩.៤៤៥.៥១៨	(៣៥៣.៧៤៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ			
		២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា ចុងការិយបរិច្ឆេទរាយការណ៍ហិរញ្ញវត្ថុ			
		៤៣.៦២០.៥៦៥	១៨.០៥២.៩២៣
ប្រតិបត្តិការសារវន្តដែលមិនមែនជាសាច់ប្រាក់៖			
សកម្មភាពវិនិយោគ			
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរពីសន្និធិ		៣៣.៨១២.៣៥៧	១៦.៥៩៤.៥៤០
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុងទ្រព្យ រោងចក្រ និងបរិក្ខារ		១.៥៥១.៧១៧	៩៧១.៣០០
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារមិនទាន់បង់ប្រាក់		៨០.៥៧៥.៥៦០	៨២.៥១២.០៧៧
		១១៥.៩៣៩.៦៣៤	១០០.០៧៧.៩១៧
សកម្មភាពហិរញ្ញប្បទាន			
ការទូទាត់ដោយផ្ទាល់លើទ្រព្យ រោងចក្រ និង បរិក្ខារតាមរយៈប្រាក់កម្ចី		៤៧.៣៦០.២១៦	៩១.១៤២.៦៩០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១. ព័ត៌មានអំពី រ.ទ.ស.ភ.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ.”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក.ស.ហ.វ”) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ. ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ. គឺនៅអគារលេខ ៤៥ ផ្លូវលេខ ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មាននៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទប័ណ្ណមុខងាររបស់ រ.ទ.ស.ភ.។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ. គឺការផលិត និងការចែកចាយទឹកសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេច ក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ. គឺ៖

- វិនិយោគ កសាង ពង្រីក និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារ ដើម្បីបង្កើនផលិតផល និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា (“ស.គ.អ.ក”) ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” ។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរួមបញ្ចូលនូវរាល់ព័ត៌មានទាំងស្រុង របស់របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជានោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើសរួមទាំង ព័ត៌មានរាយការណ៍ឡើងវិញក្នុងកំណត់សម្គាល់២០ ត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និង ប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈជាសារវន្ត ក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និង លទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយនាការបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានអនុម័ត និងផ្តល់សិទ្ធិបោះផ្សាយដោយ ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

(ខ) រូបិយប័ណ្ណមុខងារ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់រៀល។ អ្នកគ្រប់គ្រងបានកំណត់ថាប្រាក់រៀលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវា បានឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

ចំនួនទាំងអស់ត្រូវបានបង្កត់ទៅពាន់រៀលដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

(គ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន និងចំនួន នៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពី ការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ប្រមាណ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៣. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលត្រូវបានយកមកអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គឺដូចគ្នាទៅនឹងគោលនយោបាយដែលបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

៤. ទ្រព្យ រោងចក្រ និងបរិក្ខារ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
ផ្ទៃដី		
សមតុល្យនាដើមការិយបរិច្ឆេទហិរញ្ញវត្ថុ	៣.៩៣៥.២៣៦.៤១៨	៣.៦៥១.៤១៥.១០៥
ការទិញបន្ថែម	១១៥.៣០១.៤៨៨	៦៦.៣៩៨.៣៤៦
ការផ្ទេរទៅជាទ្រព្យសកម្មអរូបី	(១.៤៧២.៦៩០)	-
ការផ្ទេរពីសន្និធិ	៣៣.៨១២.៣៥៧	១៦.៥៩៤.៥៤០
ការលុបចេញ	-	(៣៥០.៨៧៥)
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ (*)	៤.០៨២.៨៧៧.៥៧៣	៣.៧៣៤.០៥៧.១១៦
រំលស់បង្គុះ		
សមតុល្យនាដើមការិយបរិច្ឆេទហិរញ្ញវត្ថុ	៧៧២.២៥០.០២៥	៧១១.៧៥០.៦៧៩
រំលស់សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ	៣៣.១៥៨.៩៨៧	២៩.៧៣៦.០១៦
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ	៨០៥.៤០៩.០១២	៧៤១.៤៨៦.៦៩៥
តម្លៃយោង		
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ	៣.២៧៧.៤៦៨.៥៦១	២.៩៩២.៥៧០.៤២១

(*) ក្នុងចំណោមសមតុល្យចុងក្រោយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះមានសមតុល្យទ្រព្យកំពុងសាងសង់ចំនួន ១.៦៥៨.៩៤៩.៣៨២ ពាន់រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៤. ទ្រព្យរោងចក្រនិងបរិក្ខារ (ត)

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុរួមមានធាតុនានាដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
ការទិញជាសាច់ប្រាក់	(៧.៦៧២.៣១៨)	(៧៥.៩៩៨.៨៧៧)
ប្រតិបត្តិការមិនមែនជាសាច់ប្រាក់៖		
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរពីសន្និធិ	៣៣.៨១២.៣៥៧	១៦.៥៩៤.៥៤០
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុងទ្រព្យ		
រោងចក្រ និងបរិក្ខារ	១.៥៥១.៧១៧	៩៧១.៣០០
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារ		
មិនទាន់បង់ប្រាក់	៨០.៥៧៥.៥៦០	៨២.៥១២.០៧៧
	<u>១១៥.៩៣៩.៦៣៤</u>	<u>១០០.០៧៧.៩១៧</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុដែលមានរយៈពេល ១២ខែ (ឆ្នាំ២០២៥៖ ១២ខែ) ហើយទទួលបានការប្រាក់ក្នុងចន្លោះពី ២,៧៥% ទៅ ៤,៤០% (ឆ្នាំ២០២៥៖ ៣,២៥% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៦. ទុនបម្រុង

	ដើមទុនបម្រុង ពាន់រៀល	ទុនបម្រុងតាមច្បាប់ ពាន់រៀល	ទុនបម្រុងទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក (*)	-	៤.៧៤៩.០០៦	៤.៧៤៩.០០៦	៥៦.៧៨០.៩៧៧	៦៦.២៧៨.៩៨៩
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	១.៦៤៨.៤៣៥	៥៩.៣២២.៥៩៦	៥៩.៣២២.៥៩៦	៦៨៥.៧៣២.៧៧៧	៨០៥.០២៦.៤០៤
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក (*)	-	៤.២៥២.១៤៦	៤.២៥២.១៤៦	១៨.០០៦.៩៦៦	២៦.៥១១.២៥៨
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥

យោងតាមលក្ខន្តិកៈ របស់ រ.ទ.ស.ភ. ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថា ប្រាក់ចំណេញរបស់ រ.ទ.ស.ភ. បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ – ៥%
- សម្រាប់ទុនបម្រុងទូទៅ – ៥%
- សមតុល្យដែលនៅសល់ សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍។

(*) ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុង ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ រៀងគ្នា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៧. ប្រាក់កម្ចី

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
រយៈពេលវែង		
ក.ស.ហ.វ-ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ("JICA")	២៥.៣៥៩.០៦៧	២៦.៨៣២.៥៩៥
ក.ស.ហ.វ-ធនាគារអភិវឌ្ឍន៍អាស៊ី ("ADB")	២២.៤៥៦.៩៤៨	២៣.៧៤៥.២៤៦
ធនាគារអិនីយោគអឺរ៉ុប ("EIB")	៣៦៦.០៤៥.១១៤	៣៧២.១៧៦.៣៨៤
	<u>៤១៣.៨៦១.១២៩</u>	<u>៤២២.៧៥៤.២២៥</u>
រយៈពេលខ្លី៖		
ក.ស.ហ.វ-JICA	១.២០១.៥៨៣	១.២៤៤.២៤៧
ក.ស.ហ.វ-ADB	២.៣៤៦.៤៦១	២.៣៦៨.៧៣០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)		
ឥណទានលេខ ១១៧៤ ០១ P	១២៨.៨៤៤.៧១៦	១៣៤.០៤០.៣២០
AFD ឥណទានលេខ ១១៧៦ ០១ S	៣២៥.៧៦៥.៤០៤	៣៣៧.៧០២.១៦៥
AFD ឥណទានលេខ ១២៤៤ ០១ M	៤៥១.៦៦៨.៣០៩	៤៤៥.១៨៦.២៨៩
AFD ឥណទានលេខ ១២៧៣ ០១ P	២៦៦.០៥៦.១៨២	២២២.៩៣១.៥៤៥
EIB	១៤.៩៩៨.៩៦១	១៤.៩៨២.៤៦២
	<u>១.១៩០.៨៨១.៦១៦</u>	<u>១.១៥៨.៤៥៥.៧៥៨</u>
	<u><u>១.៦០៤.៧៤២.៧៤៥</u></u>	<u><u>១.៥៨១.២០៩.៩៨៣</u></u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៧. ប្រាក់កម្ចី (ត)

កាលស្ថានរបស់ប្រាក់កម្ចីទាំងនេះ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
រយៈពេលវែង		
ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	២២.០៧៦.០៥១	១៩.៣៨៤.៧០៧
ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៧០.៣៨៨.៩០៧	៧០.៣៦១.៤៣៦
ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣២១.៣៩៦.១៧១	៣៣៣.០០៨.០៨២
	<u>៤១៣.៨៦១.១២៩</u>	<u>៤២២.៧៥៤.២២៥</u>
រយៈពេលខ្លី		
មិនលើសពី ១ ឆ្នាំ	១.១៩០.៨៨១.៦១៦	១.១៥៨.៤៥៥.៧៥៨
	<u>១.៦០៤.៧៤២.៧៤៥</u>	<u>១.៥៨១.២០៩.៩៨៣</u>

បម្រែបម្រួលប្រាក់កម្ចីក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	១.៥៨១.២០៩.៩៨៣	១.៤៣០.៦១៩.៣៨២
ការបន្ថែម	៤៧.៣៦០.២១៦	៩១.១៨២.៦៩០
ចំណាយការប្រាក់	៨.៩៧៤.៣១៨	៩.០២៤.៤៣០
ការប្រាក់ធ្វើមូលធនបន្ថែមកម្មទៅក្នុង		
ទ្រព្យ រោងចក្រ និងបរិក្ខារ	១.៥៥១.៧១៧	៩៧១.៣០០
ការប្រាក់បានទូទាត់	(១០.៦៣០.១៣៣)	(៩.១៥៥.១០២)
ប្រាក់ដើមបានទូទាត់	(២៧.៥៨៤.២៣៣)	(២១.៥១៣.៣២២)
ចំណេញពីអត្រាប្តូរប្រាក់ដែល		
មិនទាន់កើតឡើងជាក់ស្តែង	៣.៨៦០.៨៧៧	(១.១៧៤.២៤៩)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>១.៦០៤.៧៤២.៧៤៥</u>	<u>១.៤៩៩.៩២៥.១២៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពី JICA ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ជំនួយពីរដ្ឋាភិបាល ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ជំនួយពីផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	៥៤.៤៣៦.១៩៩	១០.៧៩០.៣០៩	៣.៥៧៣.៤១៩	៣.៩៣៨.៣១៣	៧២.៧៣៨.២៤០
ការបន្ថែម	-	-	-	៨៦.៦២៧	៨៦.៦២៧
រំលស់	-	(១.០៦២.៥០៦)	(៦៦.២៥៣)	(១១៣.៧៧២)	(១.២៤២.៥៣១)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	<u>៥៤.៤៣៦.១៩៩</u>	<u>៩.៧២៧.៨០៣</u>	<u>៣.៥០៧.១៦៦</u>	<u>៣.៩១១.១៦៨</u>	<u>៧១.៥៨២.៣៣៦</u>
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
ការបន្ថែម	-	-	-	៣៤៧.២៨៤	៣៤៧.២៨៤
រំលស់	-	(៩២៦.៥០៣)	(៦៦.២៥៣)	(១២.១៩៨)	(១.០០៤.៩៥៤)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	<u>៥៤.៤៣៦.១៩៩</u>	<u>១១.៧១៦.៨១២</u>	<u>៣.៦៣៩.៦៧៣</u>	<u>២.១៧៥.៦០៧</u>	<u>៧១.៩៦៨.២៩១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

៩. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
រយៈពេលវែង – គណនីត្រូវទូទាត់ផ្សេងៗ		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	១០០.៤១៦.៦៥៦	៩៦.៥៨៨.៩៤៩
គណនីត្រូវទូទាត់ទៅសាលារាជធានីភ្នំពេញ	-	១៥.០០០.០០០
	<u>១០០.៤១៦.៦៥៦</u>	<u>១១១.៥៨៨.៩៤៩</u>
រយៈពេលខ្លី		
គណនីអ្នកផ្គត់ផ្គង់ – ភាគីតតិយជន	<u>៩៦.១៧៨.៣៤៩</u>	<u>៣០.៦០៦.៤០៥</u>
គណនីត្រូវទូទាត់ផ្សេងៗ៖		
ប្រាក់បង្គរសម្រាប់ការលើកទឹកចិត្តបុគ្គលិក	៧.១៨១.៩៣៥	១៣.៣៨៤.៧៦២
គណនីត្រូវទូទាត់ទៅសាលារាជធានីភ្នំពេញ	៦០.១៩៥.៥៤៩	៣៤.៨២២.៣៩៦
ចំនួនត្រូវទូទាត់ទៅបុគ្គលិក	៧១៥.៩៤៣	៧២៦.៦៥១
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩៣	៦៧.២៧៩
ភាគលាភត្រូវទូទាត់ (*)	២៤.៥៦៦.៦៩០	-
ពន្ធផ្សេងៗត្រូវទូទាត់	២៤៩.៥២៨	១.៤៥៧.៤០៦
គណនីត្រូវទូទាត់ផ្សេងៗ	<u>៤.៣៥៩.៨៣៧</u>	<u>៧.៣៤៤.៤៧០</u>
	<u>៩៧.៣៣៦.៧៧៥</u>	<u>៥៧.៨០២.៩៦៤</u>
	<u>១៩៣.៥៥៣.៤៣១</u>	<u>១៦៩.៣៩១.៩១៣</u>

(*) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលបានស្នើឡើង ហើយភាគហ៊ុននិកបានអនុម័តលើភាគលាភចំនួន ៣៣០ រៀលក្នុងមួយហ៊ុន សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៣០៥.១៧១.៧៥០ រៀល (ដែលក្នុងនោះទឹកប្រាក់ចំនួន ៤.១៣៤.៥៥៤.១៧០ រៀល ត្រូវបានទូទាត់រួច) ជូនដល់ភាគហ៊ុននិកកងកជន និង ចំនួន ២៤.៣៩៥.៩៧១.៧១០ រៀល ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៣២៣.០២២	១.៩៥៦.០៥៥
ចំណូលបង្គរពីការលក់ទឹកស្អាត	៣៣.៦៥៤.៧៥០	៣១.៦៨០.៦៣៣
	<u>៣៦.៩៧៧.៧៧២</u>	<u>៣៣.៦៣៦.៦៨៨</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលបាន	(៨០៨.៧១៦)	(៥.៧៨៥.៨១៥)
	<u>(៨១៣.៩៩៤)</u>	<u>(៥.៧៩១.០៩៣)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែដែលបានបញ្ចប់	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ចំណូលពីការលក់ទឹកស្អាត (*)	១៦៦.៣៦៦.៧៨២	១៥២.២២៨.០៥៧	៨៧.១២៦.៧១៤	៧៨.៨៩៣.៥៦០
ចំណូលពីការតភ្ជាប់បណ្តាញ	៥.២៤៨.៨៩៦	២.៨៧៧.៩៥១	២.៦០៤.៤១៦	១.៧០៩.២៣៤
ចំណូលពីការផ្លាស់ប្តូរនាឡិកាទឹក	២.៥០៧.២៣៣	២.៣៧៨.៤៨៦	១.០៤៤.៨៦២	៩៨៧.៧៦៨
ចំណូលពីការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១២៩.០៩២	១៣៤.២៨៤	៦៨.៣៩៦	៦៥.៦៩៩
	<u>១៧៤.២៥២.០០៣</u>	<u>១៥៧.៦១៨.៧៧៨</u>	<u>៩០.៨៤៤.៣៨៨</u>	<u>៨១.៦៥៦.២៦១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន (ត)

(*) ចំណូលពីកិច្ចសន្យាជាមួយអតិថិជនលើការលក់ទឹកស្អាត ត្រូវបានបែងចែកតាមប្រភេទអតិថិជនដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែដែលបានបញ្ចប់	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ចំណូលពីការលក់ទឹកស្អាត				
អ្នកប្រើប្រាស់តាមផ្ទះ	៥៧.៧៩៩.៨២៨	៥៤.៤៧៧.២៩៧	៣០.៦២០.០៨៩	២៨.០៥៧.៣២១
អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៩១.៦៣៥.២១៧	៨១.៥០៥.១៤៦	៤៧.៦៦០.២៣៩	៤២.៦៣៦.២៧០
គ្រឹះស្ថានសាធារណៈ និងអាជ្ញាធររដ្ឋស្វយ័ត	១២.១០៥.៨៦៦	១១.៧២១.៨៣២	៦.២០៤.០៥១	៥.៦៤៨.០៤៤
អ្នកតំណាងចែកចាយ និងបន្ទប់ជួល	៤.៩៨១.០៨១	៤.៧៩៧.១៣៩	២.៧៥១.០០៦	២.៥៧៦.៧៣៩
បង្គត់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹក	៤០.៦៣៥	៣៧.៣១៣	២១.៣០០	១៩.៣១៣
ការដកះ ការលុបចោលវិក្កយបត្រ	(១៩៥.៨៤៥)	(៣១០.៦៧០)	(១២៩.៩៧១)	(៤៤.១២៧)
	<u>១៦៦.៣៦៦.៧៨២</u>	<u>១៥២.២២៨.០៥៧</u>	<u>៨៧.១២៦.៧១៤</u>	<u>៧៨.៨៩៣.៥៦០</u>

ឆ្នោតករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១២. ចំណាយហិរញ្ញប្បទានសុទ្ធ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ពាន់រៀល	ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ចំណូលហិរញ្ញប្បទាន៖				
ការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១.២២០.៨១៤	២.២៤៣.៨១២	៥៧៧.៥៣៧	១.១៣៦.២១១
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	-	២.៩៦៦.៧៣៦	-	-
	<u>១.២២០.៨១៤</u>	<u>៥.២១០.៥៤៨</u>	<u>៥៧៧.៥៣៧</u>	<u>១.១៣៦.២១១</u>
ចំណាយហិរញ្ញប្បទាន៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៨.៩៧៤.៣១៨)	(៩.០២៤.៨៣០)	(៤.៣៦៣.៨៨១)	(៤.២៥៦.១៨៣)
ខាតសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	(៤.៥៥១.៦០២)	-	(៩.១០២.៣៨៤)	(៤.០៥៤.៩២១)
	<u>(១៣.៥២៥.៩២០)</u>	<u>(៩.០២៤.៨៣០)</u>	<u>(១៣.៤៦៦.២៦៥)</u>	<u>(៨.៣១១.១០៤)</u>

(ក) ចំណូលការប្រាក់សំដៅលើការប្រាក់ដែលបានទទួលពីគណនីសន្សំ និងគណនីតម្កល់ នៅធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។

(ខ) ចំណាយការប្រាក់សំដៅដល់ការប្រាក់ពីឥណទានដែលទទួលបានពី AFD និងឥណទានបុត្រសម្ព័ន្ធដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានធ្វើមូលនិធិតាមរយៈឥណទានដែលទទួលបានពី ADB EIB និង JICA។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១៣. ពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ១% នៃប្រាក់ចំណូល ទៅតាម ចំនួនពន្ធណាមួយដែលមានចំនួនធំជាង។

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានទូទាត់ទឹកប្រាក់ចំនួន ១៣.០៤៥.៨៨៦ ពាន់រៀល សម្រាប់ពន្ធលើ ប្រាក់ចំណេញ និងប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (សម្រាប់ការិយបរិច្ឆេទ៦ខែ ដែលបានបញ្ចប់នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៖ ៦.៥៤២.១១១ ពាន់រៀល).

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១៤. ប្រាក់ចំណេញក្នុងមួយហ៊ុន

(ក) ប្រាក់ចំណេញក្នុងមួយហ៊ុនគោល

មូលដ្ឋានប្រាក់ចំណេញក្នុងមួយហ៊ុន ត្រូវបានគណនាដោយយកប្រាក់ចំណេញសម្រាប់ភាគហ៊ុនិករបស់ រ.ទ.ស.ភ. ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែដែលបានបញ្ចប់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែដែលបានបញ្ចប់ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥	
	រៀល	រៀល (បានរាយការណ៍ឡើងវិញ)	រៀល	រៀល (បានរាយការណ៍ឡើងវិញ)
ប្រាក់ចំណេញបែងចែកទៅភាគហ៊ុនិក (ពាន់រៀល)	៥១.០៦១.៥១៧	៥១.១៩៦.០៤៦	១៣.១៦៦.០៧០	១៨.៥០០.៦១៦
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល	៥៧២,១២	៥៧៣,៦៦	១៥១,៣៨	២១២,៧២

(ខ) ប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តភាពលើចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពល ទាំងអស់ទៅជាធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ. មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនក្នុងមួយមូលដ្ឋាន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១៦. គោលនយោបាយ និងគោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ ក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់លើគោលដៅនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ. ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍ រ.ទ.ស.ភ. ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ. ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ. ងាយរងផលប៉ះពាល់ គឺតាមរយៈគណនីអតិថិជនអតិថិជន ហើយ រ.ទ.ស.ភ. ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យលំហូរទឹកប្រាក់ និងសន្ទនីយភាព

ហានិភ័យលំហូរទឹកប្រាក់ និងសន្ទនីយភាព កើនឡើងពីការគ្រប់គ្រង រ.ទ.ស.ភ. លើដើមទុនបង្វិល។ នេះគឺជាហានិភ័យដែលនឹងធ្វើឱ្យ រ.ទ.ស.ភ. រងនូវការលំបាកក្នុងការបំពេញកាតព្វកិច្ចរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលកំណត់សង។

រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងយ៉ាងសកម្មនៃប្រតិបត្តិការលំហូរទឹកប្រាក់របស់ខ្លួន និងមូលនិធិដែលមានស្រាប់ ដើម្បីធានាបាននូវរាល់ប្រតិបត្តិការ ការវិនិយោគ និងតម្រូវការហិរញ្ញប្បទាន បានចប់សព្វគ្រប់។ នៅក្នុងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យសន្ទនីយភាព រ.ទ.ស.ភ. ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

១៦. គោលនយោបាយ និងគោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. អាចនឹងខុសគ្នា ដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ. ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី រ.ទ.ស.ភ. គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀតគឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ រ.ទ.ស.ភ. ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

តម្រូវការលើការផ្គត់ផ្គង់ទឹក គឺផ្អែកលើបម្រែបម្រួលតាមរដូវកាល ដែលជាលទ្ធផលពីតម្រូវការខ្ពស់សម្រាប់ទឹកក្នុងអំឡុងរដូវប្រាំង។

១៨. ការរាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក ត្រូវបានរាយការណ៍តាមរបៀបដូចគ្នាទៅនឹងរបាយការណ៍ផ្ទៃក្នុងដែលដាក់ជូនដល់អ្នកមានភារៈក្នុងការសម្រេចចិត្តរបស់ រ.ទ.ស.ភ. ។ សម្រាប់អ្នកដែលទទួលខុសត្រូវសម្រាប់បែងចែកធនធាននិងរាយការណ៍អនុវត្តនៃប្រតិបត្តិការតាមផ្នែក ត្រូវបានកំណត់ជាគណៈគ្រប់គ្រងស្វ័យ។ រ.ទ.ស.ភ. ធ្វើប្រតិបត្តិការពាណិជ្ជកម្មតែមួយ និងប្រតិបត្តិការធុរកិច្ចទាក់ទងនឹងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។

១៩. កិច្ចសន្យាមូលធន

នាចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស រ.ទ.ស.ភ. មានកិច្ចសន្យាដើមទុនលើការចំណាយដើមទុននៃ៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៤៩.៨០៥.៧៧៩	៣៥៦.២១៩.៥៦៧
សេវាផ្តល់ការប្រឹក្សាយោបល់	៣.២៩៦.៥៨៧	៣.៣៦៣.៣០៣
ការទិញបំពង់ដែកស្វិតបរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.១៥៣.៤១៨	១.១៨៦.៤២០
	<u>២៥៤.២៥៥.៧៨៤</u>	<u>៣៦០.៧៦៩.២៩០</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប

ក្នុងអំឡុងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល សម្រាប់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសឆ្គងក្នុងរបាយការណ៍ហិរញ្ញវត្ថុនា ការិយបរិច្ឆេទមុនៗ ដែលពាក់ព័ន្ធដូចខាងក្រោម៖

- ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ
 - ខ. ការចាត់ថ្នាក់លើគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ និងជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ
 - គ. ការបង្ហាញការ(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស
 - ឃ. ការវាស់វែងនៃកម្រៃពីការសាងសង់ និងចំណាយសេវាសាងសង់
 - ង. ការបង្ហាញព័ត៌មានក្នុងរបាយការណ៍លំហូរទឹកប្រាក់
 - ច. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន
- កំហុសឆ្គងដូចបានពណ៌នាខាងក្រោម ត្រូវបានកែតម្រូវត្រឡប់ក្រោយ ហើយព័ត៌មានប្រៀបធៀបត្រូវបានរាយការណ៍ឡើងវិញ។

ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ រ.ទ.ស.ភ. បានរាយការណ៍ ពន្ធពន្យារសុទ្ធជាបំណុលរៀងគ្នា ចំនួន ១១៤.៥៤៨.៣៧១ ពាន់រៀល និង ១០៥.១៤៦.៨៦១ ពាន់រៀល។ ក្រោយមក អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសឆ្គងទាក់ទងនឹងការគណនាបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ។ ធាតុនានាដែលរងផលប៉ះពាល់ពីបញ្ហានេះមានដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖

- ពន្ធពន្យារសុទ្ធជាបំណុល និងប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើស និងខ្វះរៀងគ្នាចំនួន ៧.៥៤៨.៧២៧ ពាន់រៀល។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖

- ពន្ធពន្យារសុទ្ធជាបំណុលត្រូវបានបង្ហាញលើស ចំនួន ៧.៦៨៧.៨៨៦ ពាន់រៀល
- ចំណាយពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើស ចំនួន ១៤៣.១៥៩ ពាន់រៀល និង
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ៧.៦៨៧.៨៨៦ ពាន់រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃនៃព័ត៌មានប្រៀបធៀប (ត)

ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៖

- ពន្ធពន្យារសុទ្ធជាបំណុលត្រូវបានបង្ហាញលើសចំនួន ៧.៣១៦.៥២៨ ពាន់រៀល
- ចំណាយពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើសចំនួន ១.៩២៨.៣៦៦ ពាន់រៀល និងខ្វះចំនួន ២២៨.១៩៩ ពាន់រៀល រៀងៗគ្នា និង
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ៧.៣១៦.៥២៨ ពាន់រៀល។

ខ. ការចាត់ថ្នាក់លើគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ និងជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ

- ១) រ.ទ.ស.ភ. បានរកឃើញកំហុសឆ្គងទៅលើការចាត់ថ្នាក់នៃចំណូលមិនទាន់ទទួលស្គាល់ ចំនួន ៥.៧៥៦.៤០២ ពាន់រៀល និង ៧៨០.៦៧៩ ពាន់រៀល រៀងៗគ្នា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤។ សមតុល្យទាំងនេះ ត្រូវបានបង្ហាញមិនត្រឹមត្រូវក្រោមគណនីត្រូវទូទាត់ផ្សេងៗ ជំនួយសិទ្ធិគណនីកិច្ចសន្យាបំណុល។ ជាលទ្ធផល គណនីកិច្ចសន្យាបំណុល ត្រូវបានបង្ហាញខ្វះ ហើយគណនីត្រូវទូទាត់ផ្សេងៗត្រូវបានបង្ហាញលើសរៀងគ្នា ដោយចំនួនខាងលើ។
- ២) យោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧ នៃក្រុមប្រឹក្សាភិបាលអណាគ្តិទី៨ ដែលបានប្រព្រឹត្តិឡើងនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងត្រូវទូទាត់ឱ្យសាលារាជធានី ភ្នំពេញក្នុងឆ្នាំ២០២៧ ចំនួន ១៥.០០០.០០០ ពាន់រៀល ត្រូវបានចាត់ថ្នាក់ក្រោមបំណុលរយៈពេលខ្លី ជំនួយសិទ្ធិ បំណុលរយៈពេលវែង។ ហេតុដូច្នេះ គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗរយៈពេលវែង និង រយៈពេលខ្លី ត្រូវបានបង្ហាញខ្វះនិងលើសរៀងគ្នា ចំនួន ១៥.០០០.០០០ ពាន់រៀល។
- ៣) រ.ទ.ស.ភ. បានរកឃើញកំហុសឆ្គងក្នុងការបង្ហាញខុសទីតាំងជួរឈរ រវាងសមតុល្យជំនួយពន្យារពី JICA និង ជំនួយពន្យារពីរដ្ឋាភិបាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ជាលទ្ធផល សមតុល្យជំនួយពន្យារពី JICA ត្រូវបាន បង្ហាញខ្វះ និងជំនួយពន្យារពីរដ្ឋាភិបាល ត្រូវបានបង្ហាញលើសចំនួន ៧.២១៦.៨៩០ ពាន់រៀល ៨.៩៣៧.៣៨៩ ពាន់រៀល និង ៨.០៧៧.១៣៩ ពាន់រៀល រៀងៗគ្នា។ កំហុសឆ្គងនេះមិនបង្កផលប៉ះពាល់ ដល់សមតុល្យសរុបនៃ “ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ” ដែលបានបង្ហាញក្នុង របាយការណ៍នេះក្រោមកំណត់សម្គាល់ ៨ នោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

គ. ការបង្ហាញការ(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស

រ.ទ.ស.ភ. បានបង្ហាញនូវប្រាក់(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស ក្នុងធាតុផ្សេងៗរួមមាន ចំណូល និងចំណូល/ចំណាយហិរញ្ញប្បទានសុទ្ធ ក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលសង្ខេបផ្សេងៗ។ បន្ទាប់ពីបានពិនិត្យលើគោលនយោបាយនៃការបង្ហាញព័ត៌មានគណនេយ្យ រ.ទ.ស.ភ. បានសម្រេចជ្រើសយកការបង្ហាញប្រាក់(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេសសុទ្ធ ក្រោមធាតុចំណូល/ចំណាយហិរញ្ញប្បទានសុទ្ធ។ ជាលទ្ធផល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ចំណូលត្រូវបានបង្ហាញលើសចំនួន ១.៧៨៩.១១៧ ពាន់រៀល និង ១.៧៩២.៤៨៧ ពាន់រៀល រៀងគ្នាហើយ ចំណាយហិរញ្ញប្បទានសុទ្ធត្រូវបានបង្ហាញលើសចំនួនដូចគ្នា។

ឃ. ការវាស់វែងនៃកម្រៃពីការសាងសង់ និងចំណាយសេវាសាងសង់

ក្នុងអំឡុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រ.ទ.ស.ភ. បានវាយការណ៍ កម្រៃពីការសាងសង់ ចំនួន ១៦.១៦១.៣៩៧ ពាន់រៀល និងចំណាយសេវាសាងសង់ចំនួន ៨.៧៧៩.៤០៩ ពាន់រៀល។ ក្រោយមក អ្នកគ្រប់គ្រងបានរកឃើញនូវ កំហុសឆ្គងទាក់ទងនឹងការគណនាកម្រៃពីការសាងសង់ និងចំណាយសេវាសាងសង់។ ធាតុនានាដែលរងផលប៉ះពាល់ពីបញ្ហានេះមានដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖

- កិច្ចសន្យាទ្រព្យសកម្ម បានបង្ហាញលើសចំនួន ២.០២៨.៩៧១ ពាន់រៀល
- កម្រៃពីការសាងសង់ បានបង្ហាញលើសចំនួន ២.០២៨.៩៧១ ពាន់រៀល
- ចំណាយសេវាសាងសង់ បានបង្ហាញខ្វះចំនួន ១.៨៩៧.៦២០ ពាន់រៀល
- គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ បានបង្ហាញខ្វះចំនួន ១.៨៩៧.៦២០ ពាន់រៀល និង
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើសចំនួន ៣.៩២៦.៥៩១ ពាន់រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃនៃព័ត៌មានប្រៀបធៀប (ត)

ង. ការបង្ហាញក្នុងរបាយការណ៍លំហូរទឹកប្រាក់

រ.ទ.ស.ភ. បានរកឃើញកំហុសជាច្រើនក្នុងប្រមាណវិធីគណនា សម្រាប់ការបង្ហាញក្នុងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដូចខាងក្រោម៖

- សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ បានបង្ហាញខ្វះចំនួន ២៩.០៧២.៨២៥ ពាន់រៀល
- សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ បានបង្ហាញលើសចំនួន ៦២.៣៧៧.៤៥៩ ពាន់រៀល និង
- សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន បានបង្ហាញលើសចំនួន ៩១.៤៥០.២៨៤ ពាន់រៀល។

ប្រតិបត្តិការសាវវន្តដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពវិនិយោគ ត្រូវបានបង្ហាញខ្វះចំនួន ២២៨.៣៩១.៣៦១ ពាន់រៀល។ កំហុសឆ្គងទាំងនេះ ពុំមានផលប៉ះពាល់ដល់សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលឡើយ។

ច. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន

ជាលទ្ធផល នៃចំណុច ក ខាងលើ ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល និងប្រាក់ចំណេញក្នុងមួយភាគហ៊ុន ថយចុះ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានធ្វើនិយ័តកម្ម ព្រមគ្នាទៅចំនួន ២១២,៧២ រៀល និង ៤៧៣,៦៦ រៀលក្នុងមួយភាគហ៊ុនរៀងគ្នា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		
		ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល	ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
ចំណុច							
ទ្រព្យសកម្ម							
ទ្រព្យសកម្មរយៈពេលខ្លី							
កិច្ចសន្យាទ្រព្យសកម្ម	ឃ	៣៥.៦៦៥.៦៥៩	(២.០២៨.៩៧១)	៣៣.៦៣៦.៦៨៨	៣៧.៥៨៦.១៩០	-	៣៧.៥៨៦.១៩០
មូលធន							
ប្រាក់ចំណេញរក្សាទុក	ក	៩៤.៩៨០.១២២	៣.៧៦១.២៩៥	៩៨.៧៤១.៤១៧	៣១.០៧៧.៣៤៩	៧.៥៤៤.៧២៧	៣៨.៦២២.០៧៦
ចំណុល							
បំណុលរយៈពេលវែង							
ពន្ធពន្យារសុទ្ធជាបំណុល	ក	១១៤.៥៤៨.៣៧១	(៧.៦៨៧.៨៨៦)	១០៦.៨៦០.៤៨៥	១០៥.១៤៦.៨៦១	(៧.៥៤៤.៧២៧)	៩៧.៦០២.១៣៤
គណនីត្រូវទូទាត់ផ្សេងៗ	ខ	៩៦.៥៨៨.៩៤៩	១៥.០០០.០០០	១១១.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦	-	៨៨.៩៥០.៥៦៦
បំណុលរយៈពេលខ្លី							
គណនីអ្នកផ្គត់ផ្គង់							
និងគណនីត្រូវទូទាត់ផ្សេងៗ	ខ/ឃ	១០៧.២៦៨.១៥១	(១៨.៨៥៨.៧៨២)	៨៨.៤០៩.៣៦៩	២១៣.២២៤.២២៥	(៧៨០.៦៧៩)	២១២.៤៤៣.៥៤៦
កិច្ចសន្យាបំណុល	ខ	៣៤.៦៩១	៥.៧៥៦.៤០២	៥.៧៩១.០៩៣	៣.៥២៥.៦៧៣	៧៨០.៦៧៩	៤.៣០៦.៣៥២
		៣១៨.៤៤០.១៦២	(៥.៧៩០.២៦៦)	៣១២.៦៤៩.៨៩៦	៤១០.៨៤៧.៣២៥	(៧.៥៤៤.៧២៧)	៤០៣.៣០២.៥៩៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥			សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
		ដែលបាន រាយការណ៍កន្លងទៅ	និយ័តកម្ម	បានរាយការណ៍ ឡើងវិញ	ដែលបាន រាយការណ៍កន្លងទៅ	និយ័តកម្ម	បានរាយការណ៍ ឡើងវិញ
		ចំណុច ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ចំណូល							
ចំណូលពីការកិច្ចសន្យា							
ជាមួយអតិថិជន		១៥៧.៦១៨.៧៧៨	-	១៥៧.៦១៨.៧៧៨	៨១.៦៥៦.២៦១	-	៨១.៦៥៦.២៦១
កម្រៃពីការសាងសង់		២.៥០៣.៩៨៧	-	២.៥០៣.៩៨៧	(៥៨៩.៤១៤)	-	(៥៨៩.៤១៤)
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	គ	១.៧៩២.៤៨៧	(១.៧៩២.៤៨៧)	-	១.៧៨៩.១១៧	(១.៧៨៩.១១៧)	-
ចំណូលផ្សេងៗ		៨.៤២៧.០៦៤	-	៨.៤២៧.០៦៤	៤.៨៦០.១១១	-	៤.៨៦០.១១១
		១៧០.៣៤២.៣១៦	(១.៧៩២.៤៨៧)	១៦៨.៥៤៩.៨២៩	៨៧.៧១៦.០៧៥	(១.៧៨៩.១១៧)	៨៥.៩២៦.៩៥៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

ចំណាយ	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥			សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ចំណុច	ដែលបាន	និយ័តកម្ម	ដែលបាន	និយ័តកម្ម	ដែលបាន
		រាយការណ៍កន្លងទៅ ពាន់រៀល	ពាន់រៀល	រាយការណ៍កន្លងទៅ ពាន់រៀល		ពាន់រៀល
រំលស់		(៣០.៣៣១.៨៨៨)	-	(៣០.៣៣១.៨៨៨)	(១៥.២២១.០០០)	-
ចំណាយថ្លៃភ្លើង		(២១.០៤៣.៩០៣)	-	(២១.០៤៣.៩០៣)	(៩.៧៤៦.៤៨០)	-
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធផ្សេងៗ		(៤០.៨២៧.៩៣២)	-	(៤០.៨២៧.៩៣២)	(២១.៣៨២.៤៤៥)	-
ចំណាយវត្ថុធាតុដើម សម្រាប់ផលិតទឹកស្អាត		(៧.៤៩៥.២៨៧)	-	(៧.៤៩៥.២៨៧)	(៣.៥៧១.៥៨២)	-
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់ បណ្តាញទឹកទៅតាមគេហដ្ឋាន		(២.៦២៩.៩១៨)	-	(២.៦២៩.៩១៨)	(១.១៩៥.៦៩៧)	-
ចំណាយជួសជុល និងថែទាំ		(៥.៥៧៤.៩៥៣)	-	(៥.៥៧៤.៩៥៣)	(២.៥០៩.៥៥៦)	-
ចំណាយសេវាសាងសង់		(១៩៩.៤២៧)	-	(១៩៩.៤២៧)	២.២៩៦.៧៩៩	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៤.៧៦៣.៦៧៣)	-	(៤.៧៦៣.៦៧៣)	(៣.០១៤.៩៨៧)	-
		(១១២.៨៦៦.៩៨១)	-	(១១២.៨៦៦.៩៨១)	(៥៥.៣៤៤.៩៥៨)	-

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥			សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ចំណុច	ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល	ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
ប្រាក់ចំណេញប្រតិបត្តិការ		៥៧.៤៧៥.៣៣៥	(១.៧៩២.៤៨៧)	៥៥.៦៨២.៨៤៨	៣៣.៣៧១.១២៧	(១.៧៨៩.១១៧)	៣១.៥៨២.០១០
ចំណូលហិរញ្ញប្បទាន	គ	១០.៧៧០.០៩៨	(៥.៥៥៩.៥៥០)	៥.២១០.៥៤៨	១.១៣៦.២១១	-	១.១៣៦.២១១
ចំណាយហិរញ្ញប្បទាន	គ	(១៦.៣៧៦.៤៦៧)	៧.៣៥២.០៣៧	(៩.០២៤.៤៣០)	(១០.១០០.២២១)	១.៧៨៩.១១៧	(៨.៣១១.១០៤)
ចំណាយហិរញ្ញប្បទានសុទ្ធ		(៥.៦០៦.៣៦៩)	១.៧៩២.៤៨៧	(៣.៨១៣.៨៨២)	(៨.៩៦៤.០១០)	១.៧៨៩.១១៧	(៧.១៧៤.៨៩៣)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		៥១.៨៦៨.៩៦៦	-	៥១.៨៦៨.៩៦៦	២៤.៤០៧.១១៧	-	២៤.៤០៧.១១៧
ចំណាយពន្ធលើប្រាក់ចំណេញ	ក	(១០.៤៤៤.៧២១)	(២២៨.១៩៩)	(១០.៦៧២.៩២០)	(៧.៨៣៤.៨៦៧)	១.៩២៨.៣៦៦	(៥.៩០៦.៥០១)
ប្រាក់ចំណេញសុទ្ធ		៤១.៤២៤.២៤៥	(២២៨.១៩៩)	៤១.១៩៦.០៤៦	១៦.៥៧២.២៥០	១.៩២៨.៣៦៦	១៨.៥០០.៦១៦
សម្រាប់ការិយបរិច្ឆេទ							

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ			សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ		
		ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥			ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
		ដែលបាន	បានវាយតម្លៃ		ដែលបាន	បានវាយតម្លៃ	
		រាយការណ៍កន្លងទៅ	និយ័តកម្ម	ឡើងវិញ	រាយការណ៍កន្លងទៅ	និយ័តកម្ម	ឡើងវិញ
		ចំណុច	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ប្រាក់ចំណេញក្នុងមួយហ៊ុនជាប្រាក់រៀលសម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុន ក្នុងអំឡុង							
ការិយបរិច្ឆេទមានដូចខាងក្រោម៖							
ប្រាក់ចំណេញក្នុងមួយ							
ភាគហ៊ុនគោល	ច	៤៧៦,២៩	(២,៦២)	៤៧៣,៦៦	១៩០,៥៤	២២,១៧	២១២,៧២
ប្រាក់ចំណេញក្នុងមួយ							
ភាគហ៊ុនដែលថយចុះ	ច	៤៧៦,២៩	(២,៦២)	៤៧៣,៦៦	១៩០,៥៤	២២,១៧	២១២,៧២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ដែលបាន		បានវាយតម្លៃ
	រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	ឡើងវិញ ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ	៥១.៨៦៨.៩៦៦	-	៥១.៨៦៨.៩៦៦
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី	៥៩៥.៨៧២	-	៥៩៥.៨៧២
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ	(១.០០៤.៩៥៤)	-	(១.០០៤.៩៥៤)
រំលស់លើទ្រព្យ រោងចក្រ និងបរិក្ខារ	២៩.៧៣៦.០១៦	-	២៩.៧៣៦.០១៦
ចំណូលការប្រាក់	(១០.៧៧០.០៩៤)	៨.៥២៦.២៨៦	(២.២៤៣.៨០៨)
ចំណាយការប្រាក់	១៦.៣៧៦.៤៦៧	(៧.៣៥២.០៣៧)	៩.០២៤.៤៣០
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស ដែលមិនទាន់កើតឡើងជាក់ស្តែង	-	(៥.០៧២.៩៧៤)	(៥.០៧២.៩៧៤)
ទ្រព្យ រោងចក្រ និងបរិក្ខារ ដែលបានលុបចេញ	៣៥០.៨៧៥	-	៣៥០.៨៧៥
ចំណូលប្រតិបត្តិការមុន បម្រែបម្រួលដើមទុនបង្វិល	៨៧.១៥៣.១៤៤	(៣.៨៩៨.៧២៩)	៨៣.២៥៤.៤១៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ដែលបាន រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>			
សន្និធិ	៣៧.៧០០.៧៧៩	(១៦.៥៩៤.៥៤០)	២១.១០៦.២៣៩
គណនីអតិថិជន និង គណនីត្រូវទទួលផ្សេងៗ	(៨០.៦៩២.៥៥៥)	៧៦.០០៦.៦៤០	(៤.៦៨៥.៩១៥)
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	៣៤.៣៥៣.៥៨៥	(៣០.០៦៨.៣៧៧)	៤.២៨៥.២០៨
កិច្ចសន្យាទ្រព្យសកម្ម	៣.៨៣០.៧២១	-	៣.៨៣០.៧២១
កិច្ចសន្យាបំណុល	(៥៦៤.៥៧៩)	៣.៦២៧.៨៣១	៣.០៦៣.២៥២
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ	៨១.៧៨១.០៩៥	២៩.០៧២.៨២៥	១១០.៨៥៣.៩២០
ពន្ធលើប្រាក់ចំណេញបានបង់	(៦.៥៥២.១១១)	-	(៦.៥៥២.១១១)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	៧៥.២២៨.៩៨៤	២៩.០៧២.៨២៥	១០៤.៣០១.៨០៩
<i>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</i>			
ការទិញទ្រព្យ រោងចក្រ និងបរិក្ខារ	(១៣៦.៧៥៨.១៨០)	៦០.៧៥៩.៣០៣	(៧៥.៩៩៨.៨៧៧)
ការទិញទ្រព្យសកម្មអរូបី	(៣៩៧.២១៩)	-	(៣៩៧.២១៩)
ការប្រាក់បានទទួល	៩៣៣.២៥០	១.៣១០.៥៦២	២.២៤៣.៨១២
សាច់ប្រាក់ទទួលបានពីការទូទាត់			
ឥណទានផ្តល់ឱ្យនិយោជិត	-	៣០៧.៥៩៤	៣០៧.៥៩៤
ការដាក់ប្រាក់វិនិយោគរយៈពេលខ្លី	(៥០៩.៧២២)	-	(៥០៩.៧២២)
ប្រាក់ទទួលបានពីការវិនិយោគរយៈពេលខ្លី			
ដែលដល់កាលវេលា	-	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(១៣៦.៧៦២.០៤១)	៦២.៣៧៧.៤៥៩	(៧៤.៣៨៤.៥៨២)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ដែលបាន វាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយការណ៍ ឡើងវិញ ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានមកពីប្រាក់កម្ចី	៩១.១៤២.៦៩០	(៩១.១៤២.៦៩០)	-
ការប្រាក់បានបង់	(៩.១៤៥.១០២)	-	(៩.១៤៥.១០២)
ការទូទាត់ប្រាក់ដើមនៃប្រាក់កម្ចី	(២១.៥១៣.៣២២)	-	(២១.៥១៣.៣២២)
សាច់ប្រាក់បានមកពីជំនួយពន្យារពីរដ្ឋាភិបាល	៣៤៧.២៨៤	-	៣៤៧.២៨៤
សាច់ប្រាក់ទទួលបានពីការទូទាត់ ឥណទានផ្តល់ឱ្យនិយោជិត	៣០៧.៥៩៤	(៣០៧.៥៩៤)	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពហិរញ្ញប្បទាន	៦១.១៣៩.១៤៤	(៩១.៤៥០.២៨៤)	(៣០.៣១១.១៤០)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(៣៥៣.៧៤៣)	-	(៣៥៣.៧៤៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	១៨.៤០៦.៦៦៦	-	១៨.៤០៦.៦៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ	១៨.០៥២.៩២៣	-	១៨.០៥២.៩២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
	ដែលបាន	បានវាយតម្លៃឡើងវិញ	
	រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	ឡើងវិញ ពាន់រៀល
ប្រតិបត្តិការសារវន្តដែលមិនមែនជាសាច់ប្រាក់៖			
សកម្មភាពវិនិយោគ			
ទ្រព្យ រោងចក្រ និងបរិក្ខារ			
បានផ្ទេរពីសន្និធិ	១៦.៥៩៤.៥៤០	-	១៦.៥៩៤.៥៤០
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុង			
ទ្រព្យ រោងចក្រ និងបរិក្ខារ	៩៧១.៣០០	-	៩៧១.៣០០
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារ			
មិនទាន់បង់ប្រាក់	(៥៤.៧៣៦.៥៩៤)	១៣៧.២៤៨.៦៧១	៨២.៥១២.០៧៧
	(៣៧.១៧០.៧៥៤)	១៣៧.២៤៨.៦៧១	១០០.០៧៧.៩២៣
សកម្មភាពហិរញ្ញប្បទាន			
ការទូទាត់ដោយផ្ទាល់លើ ទ្រព្យ រោងចក្រ			
និងបរិក្ខារពីតាមរយៈប្រាក់កម្ចី	-	៩១.១៤២.៦៩០	៩១.១៤២.៦៩០

២១. យថាភាពពន្ធ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រ.ទ.ស.ភ. បានទទួលលិខិតស្នើការកំណត់ពន្ធឡើងវិញពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) លើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ លិខិតនោះបានដាក់ពិន័យចំពោះការទូទាត់ខ្វះលើពន្ធលើប្រាក់ចំណេញ ក្នុងចំនួនទឹកប្រាក់ ២.៨១៧.១៤១.៤៦៦ រៀល និងអាករលើតម្លៃបន្ថែមក្នុងចំនួនទឹកប្រាក់ ១.៣៧១.២២៧.៦១៧ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ជ. នៅឡើយទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២១. យថាភាពពន្ធ (ត)

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រ.ទ.ស.ភ. បានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញពី អ.ព.ដ. លើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ លិខិតនោះបានដាក់ពិន័យលើការទូទាត់ខ្វះលើពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម ពន្ធភាគទុកលើសេវាកម្មអត្រា១៥% ក្នុងទឹកប្រាក់សរុបចំនួន ៥.២២៥.៣៤៧.២២៣ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ដ. នៅឡើយទេ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ រ.ទ.ស.ភ. បានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញពី អ.ព.ដ. លើសវនកម្មពន្ធមានកម្រិតសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ លិខិតនោះបានដាក់ពិន័យលើការទូទាត់ខ្វះលើអាករលើតម្លៃបន្ថែមក្នុងទឹកប្រាក់សរុបចំនួន ៨.៧៤៣.៦២៩.១៤៨ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ដ. នៅឡើយទេ។

គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ. ជឿជាក់ថា ពួកគេអាចមានប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាពនូវជំហររបស់ខ្លួនទៅកាន់ អ.ព.ដ. ដោយមានការគាំទ្រដោយភស្តុតាងដ៏រឹងមាំដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ហេតុដូច្នេះ គ្មានសំវិធានធនត្រូវបានកត់ត្រាពាក់ព័ន្ធនឹងចំណាយបង្គុលលើការពិន័យពន្ធនោះទេ។

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានា គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធដាក់លាក់មួយចំនួន តម្រូវឱ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនប្តេជ្ញាអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផល នៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិនឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទៅតាមករណ៍ជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

២២. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប

រ.ទ.ស.ភ. ពុំបានធ្វើការលាតត្រដាងអំពី ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ព្រោះតម្លៃយោងមានតម្លៃប្រហាក់ប្រហែលយ៉ាងសមហេតុផលទៅនឹងតម្លៃសមស្រប។